



L202508150480TD3422

ថ្ងៃ ពុធ ១៣ ខែ កុម្ភៈ ឆ្នាំពពក ស.ប.ស.ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥

សេចក្តីណែនាំ
ស្តីពី

វិធានការរដ្ឋបាលចំពោះការខកខានក្នុងការអនុវត្ត
លិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវលើកទី២

អនុលោមតាមសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និង អ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវសេចក្តីជូនដំណឹងលេខ ៩១២៤ អពជ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យប្រើប្រាស់លិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ ពិនិត្យឃើញថា មានសហគ្រាសមួយចំនួនបានបង់ប្រាក់ពន្ធ និងធ្វើការឆ្លើយតបទៅលើលិខិតជូនដំណឹងនេះបានត្រឹមត្រូវ និងទាន់ពេលកំណត់ ប៉ុន្តែមានសហគ្រាសមួយចំនួនទៀតពុំទាន់ធ្វើការបង់ពន្ធ ឬឆ្លើយតបលើលិខិតជូនដំណឹងក្នុង រយៈពេលដែលកំណត់បានត្រឹមត្រូវនៅឡើយទេ។

ដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារប្រកបដោយប្រសិទ្ធភាព លើការអនុវត្ត លិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវលើកទី២ ចំពោះសហគ្រាសដែលមិនបានបង់ប្រាក់ពន្ធឬ មិនបានឆ្លើយតបក្នុងរយៈពេលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តវិធានការរដ្ឋបាលដូចខាងក្រោម៖

- កាត់ត្រា ប្រាក់ពន្ធ ពន្ធបន្ថែម និងការប្រាក់ដែលមាននៅក្នុងលិខិតជូនដំណឹងលើកទី២ ជាបំណុលពន្ធ និងអនុវត្តនីតិវិធីនៃការប្រមូលបំណុលពន្ធស្របតាមប្រកាសលេខ ៩៦២ សហវ.ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ព្រមទាំងដាក់ម្ចាស់នៃការចុះធ្វើសវនកម្មពន្ធដារ។
- ព្យួរសុពលភាពវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ឬចាត់វិធានការផ្សេងៗស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ក្នុងករណីអគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា មានអំពើ គេចវេរៈពន្ធ និងហានិភ័យនៃការបាត់ប្រាក់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក-លោកស្រីជាអភិបាល ឬបណ្ណាធិការ សហគ្រាស ឬកម្មសិទ្ធិករសហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ នឹងយកចិត្តទុកដាក់ចូលរួមអនុវត្តតាម ខ្លឹមសារនៃសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ប្រតិភូរាជរដ្ឋាភិបាល

ឧទ្ទលបន្តការអនុវត្តនៃអគ្គនាយកដ្ឋានពន្ធដារ



គង់ វិបុល